

ទំនុកដំកើងរបស់នីហ្វេ និងខ្ញុំ (នីហ្វេទី ២ ៤:១៦-៣៥)

	បទពិសោធន៍របស់នីហ្វេ	បទពិសោធន៍របស់ខ្ញុំ
នីហ្វេទី ២ ៤:១៦	តើនីហ្វេមានអារម្មណ៍យ៉ាងណា ?	តើខ្ញុំធ្លាប់មានអារម្មណ៍ស្រដៀងគ្នានេះនៅពេលណា ?
នីហ្វេទី ២ ៤:១៧-១៩	តើនីហ្វេមានអារម្មណ៍យ៉ាងណា ?	តើខ្ញុំធ្លាប់មានអារម្មណ៍ស្រដៀងគ្នានេះនៅពេលណា ?
នីហ្វេទី ២ ៤:២០-២៥	តើបទពិសោធន៍អ្វីខ្លះជាមួយព្រះដែលបានជួយនីហ្វេឆ្លើយតបយ៉ាងស្មោះត្រង់ចំពោះការល្អ និងការបាក់ទឹកចិត្តរបស់លោក ?	តើបទពិសោធន៍ខាងវិញ្ញាណអ្វីខ្លះដែលខ្ញុំអាចចងចាំបាន នៅពេលខ្ញុំត្រូវបានល្អ ឬបាក់ទឹកចិត្ត ?
នីហ្វេទី ២ ៤:២៦-២៩	តើគំនិតបែបណាដែលបានជួយនីហ្វេឲ្យមានភាពរឹងមាំនៅពេលមានអារម្មណ៍ល្អ ឬបាក់ទឹកចិត្ត ?	តើគំនិតបែបណាដែលអាចជួយខ្ញុំឲ្យរឹងមាំពេលមានអារម្មណ៍ល្អ ឬបាក់ទឹកចិត្ត ?
នីហ្វេទី ២ ៤:៣០-៣៥	តើអ្វីដែលធ្វើឲ្យខ្ញុំចាប់អារម្មណ៍ពីការអធិស្ឋានរបស់នីហ្វេ ?	តើខ្ញុំអាចអនុវត្តកម្រិតរបស់នីហ្វេទៅនឹងការអធិស្ឋានផ្ទាល់របស់ខ្ញុំដោយរបៀបណា ?